

បញ្ជីឈ្មោះគ្រឹះស្ថានឥណទានជនបទ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានឥណទានជនបទ	អាសយដ្ឋាន	រាជធានី-ខេត្ត	លេខផ្លូវសេដ្ឋកិច្ច
១	អង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៅកម្ពុជា	ផ្ទះលេខ ១១៨ ភាគី១ ផ្លូវលេខ ១៨៦ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ	ភ្នំពេញ	០២៣ ៩៨៧ ៧៩៣
២	ភ្នំ ជីវីន ហ្វាយនែន ម.ក	ផ្ទះលេខ១៦០ ក្រុមទី៦ ភូមិអូរតាគាំ២ សង្កាត់ទួលគោក ក្រុងបាត់ដំបង ខេត្តបាត់ដំបង	បាត់ដំបង	០៥៣ ៤៥៤៥ ៤៤៤ / ០១៧ ៧៧៦ ១៧៦ / ០១២ ៥៨០ ៥១០ / ០១២ ៧៣២ ៣២០
៣	សមាគមនីវេទនាសិកា	ភូមិភ្នំរុង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ	បន្ទាយមានជ័យ	០៨៨ ៤២៦ ៥៩៨១ / ០១២ ៦៨៨ ៨១០
៤	សមាគមនីវេទនាសិកាស្រែចម្ការ	ភូមិស្រែស្មៅ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ	ក្រចេះ	០១២ ៩១៦ ៣២៩
៥	គម្រោងឥណទានស្រូវស្រែចម្ការ	ក្រសួងអភិវឌ្ឍន៍ជនបទ ដីឡូត៍លេខ៧១-៧៧៣ មហាវិថីព្រះបុរីវង្ស សង្កាត់បឹងក្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ	ភ្នំពេញ	០១១ ៩៣៤ ៩៥៤ / ០២៣ ៩៦៥ ៤៤៣ / ០១៧ ៣០៤ ០៣៨
៦	បរា ហ្វាយនែន ម.ក	ភូមិចេក៥ ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង	បាត់ដំបង	០១២ ៤១៨ ៧១៨
៧	ពាយ័ព្យ ហ្វាយនែន ម.ក	ផ្ទះលេខ១ ផ្លូវលេខ១៥៩៨ ក្រុម១ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង	បាត់ដំបង	០៩២ ៥៣០ ៨៩៦ / ០៨៩ ៨៨៨ ០០៨
៨	សមាគមនីវេទនាសិកាស្រែចម្ការ	ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម	កំពង់ចាម	០១២ ៦៦៤ ៣៨៦
៩	មេហ្គា ក្រាស ហ្វាយនែន ម.ក	អាគារ ៣៦ (ជាន់ទី១) ផ្លូវ ១៦៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៥៥៥ ៤៤៤
១០	អាសាដ ហ្វាយនែន ម.ក	ភូមិព្រៃព្រហ្មខាងលិច ឃុំទួកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត	កំពត	០១២ ៧០១ ៧៨៧
១១	សេន ហ្វាយនែនស៊ី ម.ក	ផ្ទះលេខ៦០ ផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៦៧០ ០១៣ / ០៩៣ ៩០០ ៥៩៩
១២	អង្គការកសិករខ្មែរជាតិ	ផ្ទះលេខ១២៤ ភូមិកន្សបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង	បាត់ដំបង	០៥៣ ២១៧ ១៩៧
១៣	អង្គការអភិវឌ្ឍន៍ស្រូវស្រែចម្ការ	ផ្ទះលេខ៨៩ ផ្លូវលេខ២៨ ភូមិចូលបែក សង្កាត់កាក្រា ក្រុងដូនកែវ ខេត្តតាកែវ	តាកែវ	០១៧ ២៣០ ១៣០ / ០៩២ ៥០០ ០៣៥
១៤	អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍	វត្តអន្លង់វិល ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង	បាត់ដំបង	០១២ ៨១៧ ៩១៥ / ០១២ ៥៤២ ២៨៨ / ០៩៨ ៧១៧ ១១៨ / ០៥៣ ៦៣៧ ០០៤១
១៥	មិត្តភាព ហ្វាយនែន ម.ក	ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប	សៀមរាប	០៨៧ ៧៨៣ ៤៧៩ / ០៩២ ៧៨៣ ៤៧៩ / ០១៧ ៦៥២ ៦៦៣
១៦	អិល ស៊ី ឌី អេ ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ ៦២ សេ-៦២ ផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ	ភ្នំពេញ	០១៥ ៧៧៧ ៩៥៤ / ០៨៩ ៩០០ ៦០៩ / ០៩០ ៤៤៤ ៥០៥ / ០១២ ៩០៧ ២៩៤
១៧	អេន ស៊ី ឌី ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ២២៣ ផ្លូវលាតវ័រ្រិត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៨៧ ៧០០ ៥៦៦ / ០៨៧ ៧០០ ១១៩ / ០៦៦ ៩០០ ១១១
១៨	លើង-ឌី អាយ ភី អេស ហ្វាយនែន ម.ក	ផ្ទះលេខ១៤៦ ផ្លូវលេខ១៥៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៧៥៥ ៧៥៦ / ០៧៧ ៦០០ ១២០
១៩	ដែន ហ្វាយនែន ភីអិលស៊ី	ផ្លូវជាតិលេខ២ ភូមិប្រាសាទ ឃុំពស់ ស្រុកបាទី ខេត្តតាកែវ	តាកែវ	០១៦ ៥៣៣ ៣៦៨ / ០៨៨ ៥៩៧ ១៦៦
២០	អង្គការមូលនិធិអភិវឌ្ឍន៍សហគមន៍	ក្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ	កំពង់ស្ពឺ	០១២ ៧៥៩ ៣៥៣ / ០៦៦ ៨១៨ ១៨១ / ០៦០ ៨១៨ ១៨១
២១	ព្រះខ័ន អភិវឌ្ឍន៍ ម.ក	ផ្ទះលេខ ៤៣៧ ផ្លូវលាតវ័រ្រិត ភូមិដកពោធិ៍ សង្កាត់ស្រែក្រម ក្រុងសៀមរាប ខេត្តសៀមរាប	សៀមរាប	០១២ ៦៣៧ ៨៦៧ / ០១២ ៥៩៦ ២៩៨ / ០៨៧ ៥៩៦ ២៩៨
២២	ស៊ី.ស៊ី.ឌី.អេ ហ្វាយនែន ម.ក	ផ្ទះលេខ ១០៣ ផ្លូវលាតវ័រ្រិត ភូមិក្បាលទំប៉់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៨ ០៩២ ៣៨៧ ៤៥៧ / ០៩២ ៣៨៧ ៤៥៧ / ០២៣ ២២០ ៣៨០
២៣	ក្រប៉ូ ហ្វាយនែន ម.ក	ផ្ទះលេខ ហៀរ៤៣ ភូមិថ្មី ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល	កណ្តាល	០១៧ ៨០៤ ៩៨៥ / ០៨៧ ៨១៧ ៧៧១
២៤	វី.ភី.ឌី ម.ក	ផ្ទះលេខ5E0 ប្លុកC26 ប៊ូឌីនស៊ីយ ភូមិព្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ២០០ ៩១៧ / ០២៣ ៦៧២ ៨៨៧ / ០៩៦ ៣៣៤ ៤៤៤៤ / ០៩៦ ៥០៥ ៤៤៤៤

បញ្ជីឈ្មោះគ្រឹះស្ថានឥណទានជនបទ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានឥណទានជនបទ	អាសយដ្ឋាន	រាជធានី-ខេត្ត	លេខផ្សេងៗ
២៥	សំឡាញ់ ហ្វាយនែន ខាប៊ីស៊ីម ម.ក	ផ្ទះលេខ០៩ ផ្លូវលេខ១១ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៧៩២ ៤៩៤ / ០៩០ ៧៩២ ៧៩៤
២៦	អង្គការអភិវឌ្ឍន៍សហគមន៍ព្រះអាទិត្យ	ផ្ទះលេខ២៧ ផ្លូវជាតិលេខ២ ភូមិដើមរៀន១ សង្កាត់ដើមរៀន ក្រុងតាខ្មៅ ខេត្តកណ្តាល	កណ្តាល	០៨៧ ៨៨៨ ៨១៣ / ០៩២ ៥៤២ ៥៤៣
២៧	សិរីសុស្តី ពាណិជ្ជ ភីអិលស៊ី	ផ្ទះលេខ១៧៨ ផ្លូវលេខ២១ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល	កណ្តាល	០១៦ ៦៩៦ ៤០៧ / ០៧០ ៥៧៨ ៧៨១
២៨	អូស៊ីជាហ្វ ហ្វាយនែន ម.ក	ផ្ទះលេខ៧៣ ផ្លូវជាតិលេខ២១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល	កណ្តាល	០១២ ៤១៩ ០០០ / ០៨៧ ៦៦៦ ០៨២
២៩	ត្រួសារុងរៀង ហ្វាយនែន ម.ក	ភូមិព្រែកចំរើ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល	កណ្តាល	០៦៨ ៦៦៦ ៦៨៥ / ០៧៨ ៧៨៧ ២៧៨ / ០៩៧ ៣៩៥ ៥៤៨៨
៣០	ឌី ឌីង ហ្វាយនែន ម.ក	ផ្ទះលេខ៣៥ អ៊ី០&អ៊ី១ ភូមិត្រពាំងឆ្នឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១០ ២៨៣ ៣៩៩ / ០៩៩ ២៨៣ ៣៩៩
៣១	ភីស៊ីអូ ហ្វាយនែន ម.ក	ផ្ទះលេខ២៨១ ក្រុម៨ ភូមិម្នាក់ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង	បាត់ដំបង	០៦៩ ៧៣៧ ៦៦៧ / ០៨៨ ៩៣៦ ៥៣២៥
៣២	បាសាក់ ហ្វាយនែន ម.ក	ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល	កណ្តាល	០៦៦ ៦៦៦ ៩៨៣
៣៣	ហ៊ុន យ៉ែ ភីស៊ីម ម.ក	ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។	បាត់ដំបង	០៩២ ៥១៣ ៥១៣
៣៤	កូនខ្មែរ មង្គលហិរញ្ញវត្ថុ ម.ក	ផ្ទះលេខ៦៣ ផ្លូវលេខ១៩២៨ ភូមិក្រាំងអង្រែ សង្កាត់ ក្រាំងឆ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៧៨ ៨០០ ៨៦២
៣៥	មានជ័យ ក្រេឌីត ម.ក	ផ្ទះលេខ០១៦ ផ្លូវលេខ២ ភូមិព្រែកតាខ្មៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៦ ៧៤២ ៨៨៨៨
៣៦	ប្រសើរ ហ្វាយនែន ម.ក	ផ្ទះលេខ១៣ & ១៥ & ១៧ វិថីខេមរភូមិន្ទ ភូមិភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម	កំពង់ចាម	០៩៦ ៣៣៣ ៥០៤៣ / ០៨៨ ៩៧៧ ៧៧៤១
៣៧	ភីស៊ីអិល ហ្វាយនែន ភីអិលស៊ី	ភូមិព្រែកល្វែង ឃុំព្រែកល្វែង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល	កណ្តាល	០១៧ ៩០០ ៩១១ / ០១៦ ៩០០ ៩១១
៣៨	មាត់ ហ្វាយនែន ម.ក	ផ្ទះលេខ៧១ ផ្លូវអេហ្វ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៧៣៧ ៣៧២ / ០១០ ៧៣៧ ៣៩៥
៣៩	ខេភីស៊ីអេ ហ្វាយនែន ម.ក	ផ្ទះលេខ ៦១ ផ្លូវលេខ ៧១១ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០២៣ ៩៨៣ ២៣៣ / ០១៥ ៣៣៣ ១០១
៤០	ដាក ហ្វាយនែន ភីអិលស៊ី	អគារលេខ៧៣៦ ផ្លូវលេខ២៥ ភូមិផ្លូវបែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តកែវ	កែវ	០៣២ ៥៥៥ ៥២៨៦ / ០១២ ៥៧២ ៥៨៧
៤១	ហ្វលី ហ្វាយនែន ម.ក	ផ្ទះលេខ០៣ ផ្លូវលេខ៣០ ភូមិត្រពាំងឆ្នឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១៦ ៥២៤ ៦៩២
៤២	សំណាង ប្រតិបត្តិការ ម.ក	ផ្ទះលេខ៣៧០ ផ្លូវអិនឌុបដី៧-១ ភូមិភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម	កំពង់ចាម	០៨១ ៦០១ ៤៤៤៤ / ០៩៧ ៦០៩ ០៩៩៩
៤៣	នីកា ហ្វាយនែន ម.ក	ផ្លូវជាតិលេខ៧ ភូមិចាំស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តក្បួងឃុំ	ក្បួងឃុំ	០៩៩ ៦៤៦ ២៦២ / ០៩២ ២២៧ ៧២៩
៤៤	សមាគមលើកកំពស់ជីវភាពសង្គម	ភូមិកោះខ្ពុត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត	កំពត	០១២ ៦២៥ ៣៦០ / ០៩៧ ៧៧៧ ៨៩៨១
៤៥	គុណភាព ហ្វាយនែន ម.ក	ផ្ទះលេខ៦០៩ ផ្លូវលេខ១១ (ប៊ុយណាញ៉ូ) ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៨២៥ ១៥២ / ០១៦ ៨២៥ ១៥២
៤៦	អង្គការសម្បត្តិសិរីទ្វី	ផ្ទះលេខ១៥A ផ្លូវលេខ៣៧១ ភូមិព្រែកថ្មី សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៨៦ ៩៨៩ ៨៤២
៤៧	សិរីទ្វី ពេជ្រ ហ្វាយនែន ម.ក	ផ្ទះលេខ៣៣៨ ក្រុម៥ ភូមិចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង	បាត់ដំបង	០៩២ ៥៥៥ ៦៦៦ / ០៩៦ ៧៧៩ ៤៨២៣
៤៨	អង្គការសមធម៌អភិវឌ្ឍន៍សេដ្ឋកិច្ច	ផ្ទះលេខ៣១A ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៨៩ ៩៩៤ ៦៩៤ / ០៨១ ៧៧៧ ៦០៩

បញ្ជីឈ្មោះគ្រឹះស្ថានឥណទានជនបទ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានឥណទានជនបទ	អាសយដ្ឋាន	រាជធានី-ខេត្ត	លេខផ្លូវសេដ្ឋកិច្ច
៤៩	សារីណា ក្រុមហ៊ុន ម.ក	ផ្ទះលេខ១៧៤ ភូមិ០២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង	កោះកុង	០១៥ ៨០៣ ០០០ / ០៩៩ ៨០៣ ០០០
៥០	អង្គការលើកកម្ពស់ជីវភាពកសិករ	ផ្ទះលេខ៤៨៦ ភូមិពោធិវិហារ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង	ព្រៃវែង	០១៧ ៧៤៣ ៩៧៤ / ០១២ ២៤៩ ៧៩២ / ០៧១ ៧៤០ ៦៦៦៦
៥១	សមាគមអភិវឌ្ឍន៍កម្ពុជា	ភូមិប្រាសាទ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត	កំពត	០១២ ៥៨២ ៧៧៦
៥២	ប៊ី.អិ.ជី ហ្វាយនែន ម.ក	ផ្លូវលំ ភូមិបាយ័ន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៥៧៥ ៩៦៧ / ០១៥ ៣៣៣ ៣១៨
៥៣	សុខៈប្រជា ហ្វាយនែន ម.ក	ផ្ទះលេខ៥៦A ផ្លូវ៥១៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	ភ្នំពេញ	០១៧ ៥៥៦ ៣៦៤ / ០១១ ៩៦៩ ៥៤៥
៥៤	ហ្វឹក អមតៈ ម.ក	ផ្ទះលេខ អេហ្វ០៨ ភូមិវិហារ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	ភ្នំពេញ	០៩២ ៦៦៧ ៥៥៥ / ០៨១ ២៩៩ ៥៥៥
៥៥	អិលអេច ហ្វាយនែន ម.ក	ផ្ទះលេខ៥៣E0E1 ផ្លូវ០៥ សង្កាត់ក្រាំងឆ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៨៩ ៧៦៧ ៧០០
៥៦	ប៊ែតធីត ហ្វាយនែន ម.ក	ផ្ទះលេខ1A 3A និង5A ផ្លូវលេខ១ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៦ ៥៥៩ ៧៧៧៧ / ០៩៦ ៥៥២ ៨៨៨៨
៥៧	ខេ.ឌី.អូ ហ្វាយនែន ម.ក	ផ្ទះលេខ១២៨ ភូមិតិច្ចបញ្ជោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១៧ ៤៩៩ ៨៨០ / ០៨៦ ៤០៥ ០១៦ / ០៩៨ ៣៥៤ ៤៣៨
៥៨	ប៊ីរោត ហ្វាយនែន ម.ក	ផ្ទះលេខ២០៦ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៧១ ៥១០ ២២២២ / ០៨៧ ២២២ ២៩៧
៥៩	ជុំ សំណាង ហ្វាយនែន ម.ក	ផ្ទះលេខ ៥៥៣ ផ្លូវលេខ ១១៣ ភូមិភូមិ ៤ សង្កាត់បឹងកេងកងទី ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។	ភ្នំពេញ	០៨៥ ៨៧៧ ៧៩៩ / ០១០ ៣៣០ ៩១៩
៦០	ខេម ហ្វាយនែន ម.ក	ផ្ទះលេខ ៣៤៤ ផ្លូវលេខ ៣៧១ ក្រុម ៦ ភូមិអូរម្រកក្រុម សង្កាត់អូរម្រកក្រុម ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៦ ២០១ ៨៥៧២ / ០៩៧ ៨២៨ ២៧០៩ / ០១៧ ៩០០ ០៥១ / ០១៦ ៤៤៤ ៦០៩
៦១	អង្គការសេដ្ឋកិច្ចគ្រួសារកម្ពុជា	ផ្ទះលេខ១៨៨F-Geo ផ្លូវK៤A សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១៧ ៩០០ ០៥១ / ០១៦ ៤៤៤ ៦០៩
៦២	ឥណទាន អ៊ីប៊ី ហ្វាយនែន ភីអិលស៊ី	ផ្លូវ លមករា ភូមិវត្តបុរាណ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប	សៀមរាប	០៦៨ ២១០ ១០១ / ០៨១ ៥២៨ ០៤០ / ០៩៩ ៥៧៥ ៧៩៣
៦៣	ក្រុងខ្មែរ ហ្វាយនែន ម.ក	ផ្ទះលេខ ០៨ ផ្លូវអា ភូមិក្រាំងអង្រែ សង្កាត់ក្រាំងឆ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៨១ ៨៤០ ៩០៩ / ០៨៩ ៨៤០ ៩០៩
៦៤	សំណាង ហ្វាយនែន ម.ក	ភូមិព្រែកតាពៅ សង្កាត់ព្រែកព្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ	ភ្នំពេញ	០៨៨ ៣៨៧ ៣៣៣៣ / ០១៦ ៦០២ ២០៥
៦៥	ស្លឹកមាសខ្មែរ ហ្វាយនែន ម.ក	ផ្ទះលេខ២៧ ផ្លូវ៣១៥ ភូមិស្រះថ្មី សង្កាត់ព្រៃឆ្នាំង ក្រុងស្វាយរៀង ខេត្តស្វាយរៀង	ស្វាយរៀង	០១២ ៩៨៩ ៩២៥ / ០៩៧ ៧៤៩ ៤៤០៣
៦៦	អេឌីអេដ ហ្វាយនែន ម.ក	ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត	កំពត	០៩២ ៦៤៥ ៦៦៥ / ០៧៨ ៧៤៣ ៣៣៥
៦៧	មរតក អភិវឌ្ឍន៍ ម.ក	ផ្ទះលេខ១៨ ផ្លូវលេខ ៣៣៦ ភូមិ ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៧៥៩ ៦៦៦ / ០៩០ ៧៥៩ ៧៧៧
៦៨	ថាវីកា អមតៈ ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ១៦១ ផ្លូវ១០៥ ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង	ស្វាយរៀង	០៨៨ ៤៩២ ២២០០
៦៩	កល្យាណ អភិវឌ្ឍន៍ ភីអិលស៊ី	ភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត	កំពត	០៨៨ ៦២១ ៦៦៦៦ / ០៧៨ ៧៧៦ ៧៧៩
៧០	ភូមិន្ទ ក្រុមហ៊ុន ភីអិលស៊ី	ផ្ទះលេខ ២០ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ	កំពង់ស្ពឺ	០១៦ ៣៣៣ ០០៧ / ០១២ ៥០០ ៥៦៣
៧១	វីរៈបុត្រ ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ ១៨១ ផ្លូវលេខ ២០០២ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៧១២ ០១៨ / ០១៦ ៧១២ ០១៨ / ០១៦ ៦៩៩ ៩៨៦
៧២	សុវណ្ណភូមិ ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ ១០០ ផ្លូវ៣១៤ ភូមិនំព្រៀល សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង	បាត់ដំបង	០៥៣ ៦៦៦ ២៥៧៧ / ០៨៦ ៧០២ ៤៧៧

បញ្ជីឈ្មោះគ្រឹះស្ថានឥណទានជនបទ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានឥណទានជនបទ	អាសយដ្ឋាន	រាជធានី-ខេត្ត	លេខផ្លូវសេដ្ឋកិច្ច
៧៣	ធនាគារស៊ីវិល ភីអិលស៊ី	ផ្ទះលេខ៦៣៥ ភូមិភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ	បន្ទាយមានជ័យ	០៨១ ៥១០ ៧០៧ / ០៩២ ២៦៩ ២៩៨
៧៤	ឥណទាន ធនបទខ្មែរ (ភីស៊ីខេ) ភីអិលស៊ី	ភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ	បន្ទាយមានជ័យ	០១២ ៥៥៩ ៩៩៣ / ០៩២ ២២៣ ៤៨៤
៧៥	ចរិតា ហ្វាយនែន ភីអិលស៊ី	អាគារលេខ ១៥០ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ	ភ្នំពេញ	០១៦ ៩៧១ ៩៨១ / ០៩២ ៧៧៧ ៩៥៧
៧៦	អភិវឌ្ឍន៍អរុណរះ ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ ៣៥៣ ផ្លូវលេខ០៧ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ២៧៩ ២៥៣ / ០៩៧ ៤៨៤ ៤៤៤៦
៧៧	អេស អេច ជី ហ្វាយនែន ភីអិលស៊ី	អាគារលេខ៣៣៥ ភូមិភូមិ ៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ	ភ្នំពេញ	០១១ ៦០៨ ០៥០
៧៨	អរ អែន ឌី ប៊ី ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខអេ១១២៥ & ១២៦ ផ្លូវប៊ុរីតនៈ ភូមិរចក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង	បាត់ដំបង	០៥៣ ៥០៣ ០៩៩៩ / ០១០ ២២២ ៨២៣
៧៩	កសិករ មាន មាន ភីអិលស៊ី	ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង	បាត់ដំបង	០៧៧ ៦២៥ ០០០ / ០៨៨ ៦៥០ ៥០០០
៨០	ផ្កាឈូក ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ០៧ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៤៩៣ ៩៣៦ / ០៩៦ ៣០១ ៥០៥
៨១	សុខសប្បាយ ហិរញ្ញវត្ថុ ម.ក	ផ្ទះលេខ អាអា១២ ផ្លូវលេខ ៩៩ ភូមិភូមិ ៦ សង្កាត់បឹងក្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ	ភ្នំពេញ	០៧០ ៧៧៧ ៤៣១
៨២	ខេ.ខេ.ស៊ី.អិម ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ ០០២ ភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់	ពោធិ៍សាត់	០៩៧ ៦៣៣ ២៣៣៧
៨៣	វិទ្យុស៊ី ហ្វាយនែន ម.ក	ផ្ទះលេខ៧១១ ផ្លូវលេខ៧១ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៦៨ ៦០០ ២០០ / ០៩៩ ២៨៨ ៨៨១
៨៤	ប្រសិទ្ធភាព ក្រេឌីត ភីអិលស៊ី	ផ្ទះលេខ១៧ ផ្លូវដោនចោន ភូមិទ្រុងមាន់ សង្កាត់អូរឃ្លាត ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៨៨០ ៨៤២ / ០៧១ ២៨៩ ៩៩៩៩
៨៥	ហ្វូបល ឡែនឌីន ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ២៩៦ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង	ព្រៃវែង	០១២ ៦៤៦ ៤៧៤ / ០១២ ៥០៣ ៨៣៨
៨៦	អិល ឌី អេ ហ្វាយនែន ម.ក	ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត	កំពត	០១២ ៧១៥ ០០៦ / ០៩៨ ៤០២ ០០០
៨៧	ឥណទាននារី ហ្វាយនែន ភីអិលស៊ី	ភូមិឡារតាកោ សង្កាត់កាក្នុង ក្រុងដូនកែវ ខេត្តតាកែវ	តាកែវ	០១៥ ៧៧៧ ២២៥ / ០១២ ៧២០ ៥៣៩
៨៨	ពិដោរ ប្រ្យា ម.ក	ផ្ទះលេខ១៣ ផ្លូវលេខ២៩ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៨៩ ៨១៨ ១៨៧ / ០៦៩ ៦០០ ០០៣៨
៨៩	ស្តាយ ឡាយ ហ្វាយនែន ម.ក	ផ្ទះលេខ១០ បៀរ ផ្លូវលេខ១០៧ ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។	ស្វាយរៀង	០៨៨ ៥០០ ០៩៩៦ / ០៩២ ៦៨២ ៧៨៦
៩០	តារា ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ ១៥២ ផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្នួលក្រោម ក្រុងសៀមរាប ខេត្តសៀមរាប	សៀមរាប	០១៥ ៨៩១ ១១១ / ០១២ ៨២៤ ៤៤២
៩១	អ៊ីកប្រូ ហ្វាយនែន ភីអិលស៊ី	ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ	តាកែវ	០១២ ២៨៣ ២២៥ / ០១៦ ៩៩២ ២៥៥
៩២	កូនកសិករ ហ្វាយនែន ភីអិលស៊ី	ភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត	កំពត	០១២ ៣០៨ ០៨៦
៩៣	ឥណទាន កុលបុត្រខ្មែរ ភីអិលស៊ី	ភូមិ៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង	ព្រៃវែង	០៦០ ៣៣៣ ៣២៤ / ០៩៦ ៧៦៩ ៤៩៤៣
៩៤	ណារ៉ាលីកា ហ្វាយនែន ភីអិលស៊ី	ភូមិប្រយុត ឃុំទំនប់ ស្រុកបាបាម ខេត្តកំពង់ចាម	កំពង់ចាម	០១៧ ៥៥៧ ៧០៣
៩៥	សហធន ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ៦៣ EO ផ្លូវ NWO៦ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល	កណ្តាល	០៧១ ៣៣៧ ៥៥៥៥ / ០១៥ ៧៣៩ ៩១៨
៩៦	បើហ្វា ភីអិលស៊ី	ផ្ទះលេខ ៧០៧ ក្រុមទី៧ ផ្លូវឡូណេស ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៧ ២២២ ២១០៣ / ០១២ ៤៦៦ ៦០០

បញ្ជីឈ្មោះគ្រឹះស្ថានឥណទានជនបទ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានឥណទានជនបទ	ទេសយដ្ឋាន	រាជធានី-ខេត្ត	លេខផ្សេងៗ
៩៧	រៀល ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ៩៤២៤ ផ្លូវណាតប្រឹក ភូមិស្នែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០២៣ ៦៥០ ០៨០០ / ០១២ ៦៦៧ ៣៣២ / ០១៥ ៦៦៦ ០៧៥
៩៨	ស៊ីអេហ្វាយអេ ភីអិលស៊ី	ផ្ទះលេខ៣៤A ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៧ ៩០០ ០៤៤៦ / ០១០ ៦០០ ១៥៥ / ០១៧ ២៧៧ ៧០៧
៩៩	អែហ្វ ស៊ី ឌី អេ ហ្វាយនែន ភីអិលស៊ី	ផ្លូវជាតិលេខ៦ ភូមិព្រៃតាត្រាវ ឃុំប្រាសាទ ស្រុកបាវាយ ខេត្តកំពង់ធំ	កំពង់ធំ	០៩៦ ៧១៥ ៥១២២ / ០១៧ ៥០២ ០០៨
១០០	ស៊ី.អ៊ី.ឌី.អេ ហ្វាយនែន ភីអិលស៊ី	ភូមិបឹង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ	តាកែវ	០៩៧ ៤៤៤ ៣៣៣៤ / ០១៦ ៨៦៨ ៧៩៧
១០១	ក្រសួងឥណទាន ភីអិលស៊ី	ផ្ទះលេខ១០៨ ផ្លូវជាតិលេខ៦ ក្រុមទី៥ ភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ	កំពង់ធំ	០១២ ៤០៥ ១៥០
១០២	អមតៈរុងរឿង ម.ក	ផ្ទះលេខ១២៧០-អិល ផ្លូវលេខ០១ ភូមិសំបូរ សង្កាត់ ជង្កោ ខណ្ឌជង្កោ រាជធានីភ្នំពេញ	ភ្នំពេញ	០១៧ ៦៥៤ ៦៩៧ / ០៩៨ ៥៣៦ ៨៤៤
១០៣	ខ្មែរអង្គរ ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ១៣៥ ផ្លូវលេខ២០១៤ ក្រុម១៣ ភូមិបឹងក្រវាញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៩៤៣ ៧២២
១០៤	វឌ្ឍន អភិវឌ្ឍន៍ ក្រេឌីត ភីអិលស៊ី	ផ្ទះលេខ២៧៨ ផ្លូវ ១០៥ ភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង	ស្វាយរៀង	០៩៦ ៥៣៧ ០៤០៣
១០៥	គន្ធាម ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ៣៣K ភូមិទ្រាម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១៥ ៩០០ ១៣៥
១០៦	សំបូរណ៍ ទ្រព្យ ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ១៩៩ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ	កំពង់ស្ពឺ	០១២ ៩៥១ ៥១៧
១០៧	ប៊ិក អេស៊ា ហ្វាយនែន ភីអិលស៊ី	ផ្ទះលេខ១២៤ ផ្លូវលេខ១ភី ស៊ី ឌី ភូមិថ្មី សង្កាត់ជង្កោ ខណ្ឌជង្កោ រាជធានីភ្នំពេញ	ភ្នំពេញ	០៨១ ៨៩៧ ៦៦៦
១០៨	លើ ហេងអ៊ឹង ហ្វាយនែន ម.ក	ភូមិព្រៃកថ្មី ឃុំព្រៃកថ្មី ស្រុកកោះធំ ខេត្តកណ្តាល	កណ្តាល	០១២ ៩៩៣ ២៨០ / ០៧០ ៣៣៣ ៣០២ / ០៨៨ ៩៩៩ ៤០០០
១០៩	ទីបុត្រា ហ្វាយនែន ភីអិលស៊ី	ភូមិសំបូរ ឃុំព្រៃឃ្នូស ស្រុកមេសាង ខេត្តព្រៃវែង	ព្រៃវែង	០១២ ៦៩៣ ៦១៣ / ០៨៨ ៦៥៥ ៥១១
១១០	ស៊ី.ខេ ហ្វាយនែន ម.ក	ផ្ទះលេខអេហ្វ១១ ផ្លូវលេខ១៩ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៩៣៤ ២១៩
១១១	វ៉ាយស្កាត ហ្វាយនែន ម.ក	ផ្ទះលេខ២២ ផ្លូវលេខ ០៨ (បុរីពិភពថ្មីឈូកវ៉ា) ភូមិតិក្ខុបញ្ញា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៧១៩ ៦៤៨ / ០២៣ ០៨៧ ០០៥៩
១១២	សម្រឹត ក្រេឌីត ម.ក	ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប	សៀមរាប	០៩៣ ៧៩៨ ៧៩៨ / ០៩៧ ៩៩២ ៦៣៣
១១៣	អ ឌិន ខេ ឌីវេលឡុបមិន ភីអិលស៊ី	ភូមិត្រពាំងឫស្សី ឃុំរកាព្រៃ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ	ត្បូងឃ្មុំ	០៩២ ៧៧៧ ១៣៥ / ០៩៧ ៩០៤ ៤៤៤៥
១១៤	ប្រៀ ខេ អេច ហ្វាយនែន ម.ក	ផ្ទះលេខ៨១៥ ផ្លូវលេខ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ	ភ្នំពេញ	០៧១ ៧០០ ០០៧៧
១១៥	មីរី ក្រេឌីត ម.ក	ផ្ទះលេខ៤៥០ ភូមិត្រពាំងឈូក សង្កាត់អូរតែក ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១៥ ២២៥ ៨៥៦ / ០១២ ២២៥ ៨៥៦
១១៦	អង្គរ ឆព្វណ្ណ ហ្វាយនែន ម.ក	ផ្ទះលេខ៣១៦ ភូមិវត្តបូព៌ា សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប	សៀមរាប	០៩៧ ៩១៦ ៥០០ / ០៧១ ៥១៩ ៩៩១១
១១៧	វី-ធីស៊ី ក្រេឌីត ម.ក	ភូមិសាលាកន្សែង សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប	សៀមរាប	០៧០ ២៣៦ ៥៥៥ / ០៩២ ៦១៨ ៨៣៨
១១៨	កាក់ប ហ្វាយនែន ម.ក	ផ្ទះលេខអ៊ី០២ ភូមិប្រាសាទ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	ភ្នំពេញ	០៨៨ ៣៣៣ ៩៩៥៥
១១៩	ស្វាយ ហ្វាយនែន ម.ក	ផ្ទះលេខ១១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១៧ ៧២២ ៩១១
១២០	សកល ហ្វាយនែន ម.ក	ផ្ទះលេខ២៥៨ ផ្លូវ៥៧៨ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ	ភ្នំពេញ	០៨៦ ៣១០ ៣១១ / ០៦១ ៦១៩ ៩៩៩

បញ្ជីឈ្មោះគ្រឹះស្ថានឥណទានជនបទ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានឥណទានជនបទ	ទេសយដ្ឋាន	រាជធានី-ខេត្ត	លេខផ្លូវសេដ្ឋកិច្ច
១២១	អេស៊ីឌី អង្គរ ក្រុង ម.ក	ភូមិដំរីបាងខ្លា សង្កាត់ដំរីបាងខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ	កំពង់ធំ	០៨៨ ៨០៤ ០៣៣៣ / ០១៦ ៣៣៣ ០៥៦
១២២	ឥណទាន លើកស្ទួយ សមត្ថភាព គ្រួសារ ម.ក	ភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម	កំពង់ចាម	០១២ ៤១២ ២២៦
១២៣	អេ គ្រួសល ហ្វាយនែន ម.ក	ក្រុមទី៩ ភូមិថ្មី សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប	សៀមរាប	០៩២ ៦៩០ ០០៦ / ០១៧ ២៨៥ ៥៥៦
១២៤	អង្គរសិរីទ្វី ម.ក	ផ្ទះលេខ ៣១២ ផ្លូវលេខ ៤៩ ភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម	កំពង់ចាម	០៩៩ ៩៨៧ ៣៧៣ / ០៩៧ ៩០៤ ៧៧៧ / ០១២ ៦៧៩ ៣៩៧
១២៥	ព្រះច័ន្ទ ហ្វាយនែន ម.ក	ផ្ទះលេខ៣៥៧E០E1E2 ផ្លូវប៉ូឡារីស ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៧ ៩០៤ ២២២២ / ០៩៧ ៩០៦ ១១១១
១២៦	អូល្លា ហ្វាយនែន ម.ក	ផ្ទះលេខ៦១០ ភូមិសន្យាសុខសុខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១៥ ៦៦៦ ២១៨
១២៧	យុនីដា ហ្វាយនែន ម.ក	ផ្ទះលេខ ៧៣ ផ្លូវលេខ៤៨០ សង្កាត់ទួលទំពុនទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ	ភ្នំពេញ	០២៣ ៦៦៦ ៦៥៥៥ / ០១២ ៤៤៧ ៤១៨ / ០១៦ ៨៩៣ ០១៥
១២៨	សេន ហ្វាយនែន ម.ក	ផ្ទះលេខ ៩៧ ផ្លូវលេខ៣៩បេត សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ២៨២ ៧៧៧
១២៩	ក្រុង ហ្វាយនែន ម.ក	ផ្ទះលេខអី-០៣ ផ្លូវកោះ ភូមិភូមិ ឃុំភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល	កណ្តាល	០១០ ៩០៥ ៥៥៥ / ០១២ ៨៩១ ១២៤
១៣០	ធូរីដ ហ្វាយនែន ម.ក	ភូមិកំប៉ាល់ ឃុំសណ្តែក ស្រុកបាត់ដំបង ខេត្តកំពង់ចាម	កំពង់ចាម	០៩៣ ២០០ ៦០០ / ០៣១ ២៦៨ ៦២២២
១៣១	ប្លូ ហ្វាយនែន ម.ក	ផ្ទះលេខ ៥៩៣ ផ្លូវ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ២៥៧ ៨២៣
១៣២	អេស អេច ហ្វាយនែន ម.ក	ផ្លូវជាតិលេខ៥ ភូមិធម្មយុត្តិ សង្កាត់ប្រុរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង	កំពង់ឆ្នាំង	០១២ ៦១៦ ៤០០ / ០៩៨ ៦២០ ០៦៦
១៣៣	ខេមរា ហ្វាយនែន ម.ក	ផ្ទះលេខ៩៤ ផ្លូវលេខ១៩ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ	ភ្នំពេញ	០២៣ ៦៧៧ ៧៧០ / ០១៧ ៣២២ ៣៦២
១៣៤	ខេអេស-ស៊ីភីស៊ី ហ្វាយនែន ម.ក	ភូមិទ្រា ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៩៧៧ ៦២៨ / ០៩៣ ៩៧៧ ៦២៨
១៣៥	ខេមហ្វាដ ប្រាជ្ញា ម.ក	ផ្ទះលេខ១៧៥យេអិ០ ផ្លូវលេខ៤បេត ភូមិសន្យាសុខសុខ ១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៩២ ៥៦១ ៥៦០ / ០៧០ ៨៦៩ ៧២៩ / ០៩៣ ៥០៤ ០០៥
១៣៦	អេអេហ្វធី ហ្វាយនែន ម.ក	ផ្ទះលេខ៣៨ ផ្លូវលេខ១០ ភូមិបាយ័ន សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៣ ៦២៤ ៦៧៨ / ០៩៣ ៦៥៥ ៦៤៤
១៣៧	រ៉ែចង់ អបកើមសិន ហ្វាយនែន ម.ក	ផ្ទះលេខ៥០ ភូមិកន្លោកជើង សង្កាត់កន្លោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៣ ៣៩០ ៩០៩
១៣៨	កសិករកូនខ្មែរ ហ្វាយនែន ម.ក	ផ្ទះលេខ៤សេ ផ្លូវលេខ៣៦១ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ	ភ្នំពេញ	០៦០ ៣៣៣ ៤៤៥ / ០៦៧ ៣៣៣ ៦៧២
១៣៩	ចំរើមឌី ហ្វាយនែន ម.ក	ផ្ទះលេខ១២១អា ភូមិប្រស្រី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៨១ ៦៥៤ ៩៨០ / ០៩៥ ៤៥៥ ៥៤៤
១៤០	វិន្ទុបញ្ញារតនៈ ហ្វាយនែន ម.ក	ផ្ទះលេខ១៧អា ផ្លូវលេខ១១៥ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល	កណ្តាល	០៧៧ ៣១២ ១១១ / ០៦៥ ៥៤៣ ៦៣៦
១៤១	ចំរើម ម.ក	ភូមិដំណាក់ចង្កើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប	កែប	០១២ ៤៩៣ ៥០៣ / ០៩៧ ៦៨១ ៨៤១០
១៤២	ខ្មែរអង្រែ ហ្វាយនែន ម.ក	ភូមិកំពង់ចាយខាងត្បូង សង្កាត់កំពង់ចាយខាងត្បូង ក្រុងកំពត ខេត្តកំពត	កំពត	០១២ ៩៧៩ ៦៩២
១៤៣	តារីឌី ហ្វាយនែន ម.ក	ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត	កំពត	០៦០ ៧៨៩ ១២៣
១៤៤	វិរៈស័ក ហ្វាយនែន ម.ក	ផ្ទះលេខ៨អា ក្រុមទី២ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ២៣៣ ៨៨០ / ០៦៧ ៧៤៤ ៩៩៩

បញ្ជីឈ្មោះគ្រឹះស្ថានឥណទានជនបទ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានឥណទានជនបទ	សេសសន្ថវិធាន	រាជធានី-ខេត្ត	លេខផ្លូវសេដ្ឋកិច្ច
១៤៥	ខ្មែរ ឃៃកីចល ហ្វាយនែន ម.ក	ផ្ទះលេខ២៣ ផ្លូវ៣៧១ ភូមិទ្រាង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៧៦ ៥៥៥ ៥៤៤៦
១៤៦	អឹម អាយ អូ ក្រេឌីត ម.ក	ផ្ទះលេខ១១១ ផ្លូវលេខ១១១ ភូមិព្រៃក្រវាញ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប	សៀមរាប	០៩៨ ៩៩៩ ៦៣០ / ០៩៨ ៩៩៩ ៦៤៩
១៤៧	ភីអេហ្វឌី ហ្វាយនែន ម.ក	ភូមិព្រៃ ឃុំស្ទឹងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម	កំពង់ចាម	០៩៧ ៦៥៩ ៤៤៤៤
១៤៨	វ៉ាតា ម.ក	ផ្ទះលេខ១៦០ ផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ	ភ្នំពេញ	០២៣ ២១៣ ៧២៤
១៤៩	ឥណទាន សម្បត្តិយើង ម.ក	ផ្ទះលេខ១៤ ប៊ូរីសា ផ្លូវប្រណិត១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៦ ៦៩៦ ៣០៩៩ / ០១២ ៩៤៤ ៩១៧
១៥០	ខេម វីឌ្យានី ហ្វាយនែន ម.ក	ផ្ទះលេខ៦៩ ផ្លូវលេខ១៥អី ភូមិទឹកត្នា សង្កាត់ទឹកត្នា ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៧០ ៨៣៨ ៥៨៣ / ០៨០ ៨៨៤ ៤៤៤
១៥១	ស៊ី អ៊ី អូ ហ្វាយនែន ម.ក	ភូមិស្វាយទង ឃុំទ្រាវ ស្រុកសំរោង ខេត្តតាកែវ	តាកែវ	០៦៩ ៣០២ ១៣២ / ០១២ ៧៧២ ៥៥២
១៥២	ប៊ីឡឺនស៍ អេស៊ា ហ្វាយនែន ម.ក	ភូមិចុងថ្មលំដាប់ ឃុំបឹងកក ស្រុកកំពង់ចាម ខេត្តកំពង់ចាម	កំពង់ចាម	០៨៦ ៦៨៦ ៣៧៧
១៥៣	ចេនឡា ហ្វាយនែន ម.ក	ផ្ទះលេខ អេស៤៨ ផ្លូវស៊ីលវី ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៤២៥ ២៧៧ / ០៨៨ ៧៧០ ៧៧៨
១៥៤	ផាកនី ហ្វាយនែន ម.ក	ផ្ទះលេខ៧៤៩ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ	ភ្នំពេញ	០២៣ ២២៣ ៦៤០ / ០១២ ៩១៨ ៧៥៥ / ០៧៧ ៥៧៧ ៨៩៩
១៥៥	ឥណទាន ផ្កាយក្រៃ ម.ក	ផ្ទះលេខ១៥៨ ផ្លូវលេខ៣២ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៨៧០ ០៥១ / ០២៣ ៥៣១ ៥៩៩៩
១៥៦	ឥណទានមូលដ្ឋាន ម.ក	ផ្ទះលេខ ៤៤៥ ផ្លូវលេខ ៤ ភូមិស្រី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ	បន្ទាយមានជ័យ	០៩៥ ៧៩៨ ៦៨៦ / ០៩៧ ៣៣៣ ៥៩៣៦
១៥៧	សុវណ្ណ ជាតិ ហ្វាយនែន ម.ក	ផ្លូវជាតិលេខ៧ ភូមិស្រី ឃុំស្រីប្រាសាទ ស្រុកជើងព្រៃ ខេត្តកំពង់ចាម	កំពង់ចាម	០៩២ ៥៨៨ ១៧៨ / ០១០ ៥៥៦ ៣៧១
១៥៨	សម្របសម្រួល ហ្វាយនែន ម.ក	ផ្ទះលេខ១អី០ ភូមិប្រកាសខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០១៦ ៨០០ ០៦៩ / ០១៦ ៨២០ ៨៦៦
១៥៩	ស្ថាប្យាន ម.ក	ផ្ទះលេខ៨៥ ក្រុម២ ភូមិបែកចានថ្មី សង្កាត់ព្រៃក្រព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង	បាត់ដំបង	០១២ ២៤២ ០២៣
១៦០	អភិវឌ្ឍន៍អាស៊ី ម.ក	ផ្ទះលេខ៩អឹម ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ច្រាំងចំរុះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	ភ្នំពេញ	០១៦ ៥៥២ ២២៩ / ០១១ ៦០៨ ៨៦០
១៦១	ប្រាថ្នា ក្រេឌីត ម.ក	ផ្ទះលេខ៧២អីសុឡ ផ្លូវលេខ២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ	ភ្នំពេញ	០៩២ ៩៨០ ៤៦៩ / ០១២ ៩០២ ២០០ / ០៩៦ ៧៧៧ ៣៥៩
១៦២	អេហ្វ អេហ្វ ឌី ហ្វាយនែន ម.ក	ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ	តាកែវ	០៨១ ២៣៥ ៣១៥ / ០១៦ ៩៩៩ ០៦៤
១៦៣	ទំនុកចិត្តភីភីល ហ្វាយនែន ម.ក	ផ្ទះលេខ ១៦៨អា ផ្លូវជាតិលេខ២ ភូមិព្រៃកាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៦ ៦៦៤ ៤៤៨៧ / ០៦៦ ៦៤៤ ៤៤៨៧
១៦៤	អិល អេ ឌី អេស ហ្វាយនែន ម.ក	ផ្ទះលេខ១៤០អា ផ្លូវលេខ០៣ ភូមិប្រកាស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៩០២ ៤១៨ / ០២៣ ៦៥០ ៤៣០៩ / ០៧០ ៩៩៩ / ០៧០ ៨៨៤ ៧៤៥
១៦៥	ប៊ុន ហ្វាយនែន ម.ក	ផ្លូវលេខ ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០២៣ ៦៩៩ ៩១១៦
១៦៦	ពិស្តុក ហ្វាយនែន ម.ក	ផ្ទះលេខ៣៦៩ អេផេលូអេ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១៦ ៦៦៦ ៣២៦ / ០៩៦ ៩៦០ ៩៩៩៩ / ០១៥ ៥៧៧ ១៦៨ / ០៧៧ ៧៧៧ ២៦៩ / ០១២ ៤២០ ៩៩៩
១៦៧	ប្រាក ហ្វាយនែន ម.ក	ផ្ទះលេខ៥៣ ផ្លូវលេខ៧០៩ ភូមិភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត	កំពត	០១២ ៧៥៨ ៥៨៨ / ០៨៨ ៣៣៥ ៥៦៦៦
១៦៨	ប៊ីធី ឃៃកីចល ម.ក	ផ្ទះលេខ៩១ ផ្លូវអា ភូមិក្រាំងអង្រែ សង្កាត់ក្រាំងឆ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១៧ ៦៦៦ ២២៩

បញ្ជីឈ្មោះគ្រឹះស្ថានឥណទានជនបទ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានឥណទានជនបទ	អាសយដ្ឋាន	រាជធានី-ខេត្ត	លេខផ្សេងៗ
១៦៩	ស៊ី ឌី ឌី អមបេតិកម្ម ម.ក	ផ្ទះលេខ ១៦០ ផ្លូវលេខ០៩ (បុរីពិភពលោកភ្នំពេញ) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ	ភ្នំពេញ	០៧៧ ៤៥៦ ០០១ / ០៨១ ៤៥៦ ០០១ / ០២៣ ៦៧៦ ៧៥៣៦
១៧០	អេ.ស៊ី.អិល.ភី.អិល ហ្វាយនែន ម.ក	ផ្លូវជាតិលេខ៣ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត	កំពត	០១៥ ៦០០ ៨០០ / ០១៥ ៦០០ ៨០០ / ០៣៣ ៦៤០ ០៤០០
១៧១	ពន្លឺវណ្ណា ហ្វាយនែន ម.ក	ផ្លូវជាតិលេខ២ ភូមិស្រែចម្រុះ សង្កាត់រកាភ្នំ ក្រុងដូនកែវ ខេត្តតាកែវ	តាកែវ	០៧៧ ៥៥៩ ៨៥៨
១៧២	ខេ ឌី ភី ហ្វាយនែន ម.ក	ភូមិមុខខេត្ត សង្កាត់រកាភ្នំ ក្រុងដូនកែវ ខេត្តតាកែវ	កំពង់ស្ពឺ	០១២ ២៤៥ ៨៨៧ / ០១០ ២៤៥ ៨៨៧
១៧៣	ពន្លឺស្នាមញញឹម ហ្វាយនែន ម.ក	ផ្លូវជាតិលេខ៨៣ ភូមិទានភ្លើង ឃុំស្នាមខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង	ព្រៃវែង	០១៥ ៧២៦ ១៥២ / ០៩០ ៧០៤ ៥០៥ / ០១២ ៤១៩ ៨៧២
១៧៤	មេតក គ្រួសារ ម.ក	ផ្លូវជាតិលេខ២ ភូមិផ្តល់បែក សង្កាត់រកាភ្នំ ក្រុងដូនកែវ ខេត្តតាកែវ	តាកែវ	០៧០ ២៧៤ ៤៤៤ / ០៨៩ ៦៧៧ ៣៦៦
១៧៥	វ៉ាន់ឌី ហ្វាយនែន ម.ក	ភូមិអូរត្រៀម ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត	កំពត	០៧១ ៩៩០ ៧៦៧៣ / ០៩៦ ៦៨៧ ៧៤៤១
១៧៦	អ ឌី អូ ហ្វាយនែន ម.ក	ផ្ទះលេខ G12 ផ្លូវលេខ១០៧ ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង	ស្វាយរៀង	០៩៨ ៦១៨ ៧៥៣ / ០៦៩ ២១៩ ៨៨៨ / ០៩២ ៨៤៤ ៧០៤
១៧៧	រស្មីសិរីមង្គល ហ្វាយនែន ម.ក	ផ្ទះលេខ២៩-៣០៧ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៦ ៦៦៦ ៤៤៥៥
១៧៨	មេត្តា ហ្វាយនែន ម.ក	ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត	កំពត	០៩៦ ៧៣៣ ៦៨៦៧
១៧៩	ឥណទានកសិករវិភាគវិនិយោគ ម.ក	ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង	ស្វាយរៀង	០៧១ ៧៨៦ ៦៦៦១ / ០៨១ ៩៧១ ៦៨៧ / ០១២ ៣៤៥ ៤៨៤ / ០១២ ៩៧១ ៦៨៧
១៨០	រស្មីជ័យជំនះ ម.ក	ភូមិទួលជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត	កំពត	០១៧ ៤៥៧ ២៣១ / ០៦៨ ៨៨៨ ៧៣៧
១៨១	វិកាយ ហ្វាយនែន ម.ក	ផ្ទះលេខ៩៩ ផ្លូវលេខ២១០ ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង	ស្វាយរៀង	០៩៧ ៦១៩ ៣៥១៤ / ០១៦ ២៦៥ ៧៦៦
១៨២	ស៊ី.ខេ.អិល.អេស ហ្វាយនែន ម.ក	ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៧៧ ៨២៧ ៧៨៧ / ០១៦ ៨២៧ ៧៨៧
១៨៣	ស្ថាព ហ្វាយនែនសល បេស ម.ក	ផ្ទះលេខ០១៧ ផ្លូវប្រឹកម្មករ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ	ព្រះសីហនុ	០១៥ ៥៥៩ ៩៧៩ / ០៩៧ ៦៦៦ ៦៣៣០
១៨៤	យុនីប្រាស ហ្វាយនែន ម.ក	ផ្ទះលេខ១៥៥អី១ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៥៥៦ ២០២ / ០១០ ២២១ ៦៥៦
១៨៥	វេដា យូធីស ម.ក	ផ្លូវជាតិលេខ៧ ភូមិព្នៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម	កំពង់ចាម	០៨១ ៩៩៩ ៩៧៩ / ០៨៨ ៩៧៩ ៩៧៧
១៨៦	ឥណទាន អភិវឌ្ឍន៍ អាជីវកម្ម ម.ក	ផ្ទះលេខ១០៧អា ផ្លូវភ្នំពេញថ្មី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៦៣៥ ៥៨២ / ០៦៩ ២៤១ ១០៦
១៨៧	ត្រីស្តារ ហ្វាយនែន ម.ក	ផ្ទះលេខ ២២៨ ផ្លូវលេខ២០០R-II សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៧ ២៤៤ ៤៤២១ / ០៩០ ៨៨៨ ៨៣៣
១៨៨	រតនៈកសិករ ម.ក	ភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង	ស្វាយរៀង	០១២ ៥៦២ ៩៨៣ / ០១៦ ៥៣៧ ០២១ / ០៧១ ៣៤៥ ៦៣៥២ / ០៤៤ ៦៩០ ៣៧៦៩
១៨៩	វេឌីម ហ្វាយនែន ម.ក	ភូមិព្រៃកុរុ ឃុំព្រៃកុរុ ស្រុកស្អាង ខេត្តកណ្តាល	កណ្តាល	០១២ ៦២១ ០០០ / ០១៦ ៦២១ ០០០
១៩០	ស៊ី.វី.អេ ហ្វាយនែន ម.ក	ផ្ទះលេខ៥៧ ភូមិត្រពាំងលើក សង្កាត់រកាភ្នំ ក្រុងដូនកែវ ខេត្តតាកែវ	កំពង់ស្ពឺ	០៨៦ ៣៦២ ០០៦ / ០១៥ ៥១៣ ០៥៨ / ០៩៦ ៦៦៦ ៩៩៦៦
១៩១	អាខាបា ម.ក	ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល	កណ្តាល	០១២ ៧៧៥ ៨៧៥
១៩២	រក្សី ហ្វាយនែន ម.ក	ផ្ទះលេខ៦ ផ្លូវលេខ៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៨៦ ២០០ ១១១ / ០៩២ ២២២ ៧៣៦

បញ្ជីឈ្មោះគ្រឹះស្ថានឥណទានជនបទ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានឥណទានជនបទ	សេសយៈដ្ឋាន	រាជធានី-ខេត្ត	លេខផ្លូវសេដ្ឋកិច្ច
១៩៣	វិថី ហ្វាយនែន ម.ក	ភូមិកំពង់ព្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ	តាកែវ	០៩៧ ៣៥៧ ៩៦៥១ / ០១៦ ៧៩៣ ៤៥១
១៩៤	ធនលាភ ហ្វាយនែន ម.ក	ផ្ទះលេខ៥១ ផ្លូវលេខ១១៤ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង	ស្វាយរៀង	០៧១ ៣២១ ៣៧១២ / ០១២ ៧៥១ ២៧៥ / ០១២ ៣១២ ៧១២
១៩៥	សមធម៌ ហ្វាយនែន ម.ក	ផ្ទះលេខ១ អេសអិច ផ្លូវ៦២៨ ភូមិដើម្រាំងត្រី សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៣២៦ ៩៦៩
១៩៦	ស៊ីបា ហ្វាយនែន ម.ក	ភូមិកំពង់ព្រៃ ឃុំកំពង់ព្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង	ស្វាយរៀង	០៩៦ ៦៦២ ៥០២៦
១៩៧	មូលដ្ឋានជនបទ ម.ក	អគារអិលអេសអាយ បន្ទប់អេហ្វ ៣.០១ (ជាន់ទី៣) មហាវិថី ហាល្លាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៧០ ៧៣៥ ០៧០ / ០៨១ ៣៩៥ ១៧៦
១៩៨	អិល អេ ហ្វាយនែន ម.ក	ផ្ទះលេខ១២ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៨៦ ៩០៤ ០១៩ / ០៨៥ ៨៨៦ ៦៣៦
១៩៩	ផាតនើរ អិន ខម ផែន សិន ហ្វាន ម.ក	ផ្ទះលេខ៥០២ ផ្លូវលេខ៣៣៦ ភូមិភូមិ ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៤១៤ ៦៨៩
២០០	រាហ៊ី ហ្វាយនែន ម.ក	ផ្ទះលេខ១២អគី០ ផ្លូវលេខ២៣ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៦ ៩៩៩ ៩៧០៤
២០១	សុវណ្ណភូមិ សូសល ឌីវឌុបធុន ម.ក	ផ្ទះ៤៨៦អ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ	ភ្នំពេញ	០១៧ ៩០០ ៥៦៧ / ០២៣ ២២០ ៣០៦ / ០១៦ ៦៩៩ ៩៨៦ / ០១២ ៨៨៨ ៨៣៤
២០២	ធីតិមា ហ្វាយនែន ម.ក	ផ្ទះលេខ១១៤អិ០អិ១ ភូមិត្រាំងអង្រួង សង្កាត់ត្រាំងឆ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៦២៧ ៩៦៤ / ០៨៧ ៣៧៧ ៧៧១ / ០៦០ ៥៥៥ ៧៨១
២០៣	ហេបកី ហ្វាយនែន ម.ក	ផ្ទះ១៨H ផ្លូវ១៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១៦ ៤៨២ ២៩៣ / ០៧៧ ៨៩៩ ៧១៧
២០៤	ខេ គី ឌី ហ្វាយនែន ម.ក	ផ្ទះអេស០៦ ផ្លូវអេស សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៩ ៤៤៤ ២០៤ / ០១៥ ៧៩៣ ៧៥៨
២០៥	ប្រ៊ិន អ៊ីយើណមី ហ្វាយនែន ម.ក	ផ្ទះ១១៨អ ផ្លូវជាតិលេខ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៧៧៣ ២៦២ / ០១៥ ៩៩៥ ៧២៧ / ០២៣ ៧២១ ៤៦៨
២០៦	មនោ ហ្វាយនែន ម.ក	ផ្ទះលេខ៩០ស្ទួន ភូមិសន្យាកុសល ១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	ភ្នំពេញ	០៨៨ ៧៦៦ ៦៦៧៧ / ០១២ ៩៤៩ ២៦៧
២០៧	អេស. អិម. អ៊ី. អេស អេកូ ហ្វាយនែន ម.ក	ផ្ទះលេខ៦អេហ្វ ផ្លូវបេតុង ភូមិទ្រា ៣ សង្កាត់លេខ២៣អិ០ ផ្លូវលេខ២ ភូមិ ព្រែកសំរោង ៣ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល	កណ្តាល	០១២ ៩៩៩ ២៣៥
២០៨	អិមអេហ្វ មីសិន ម.ក	ផ្ទះលេខហាស៦ ផ្លូវ៥៦អេ សង្កាត់ទួលសង្កែ ខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ	ភ្នំពេញ	០១០ ៦៦៤ ៨៨៦ / ០១៦ ៦០០ ១៤៥
២០៩	ផានីតា ហ្វាយនែន ម.ក	ភូមិព្រៃក្រញូង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង	ស្វាយរៀង	០៨១ ២៧៨ ៣៣៥
២១០	អូឌិនធីន មេត្រី ឥណទាន ម.ក	ផ្លូវលេខ៥៦អ ភូមិខ្នារចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ	បន្ទាយមានជ័យ	០១២ ៤២១ ២៤២ / ០២៣ ៧២១ ៩៣៥ / ០១២ ៧៩៧ ៤៩២
២១១	សម្បត្តិ ហ្វាយនែន ម.ក	ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ	តាកែវ	០៣២ ៦៧៧ ៣៧៣ / ០១៥ ២២២ ៣២៣
២១២	អស៊ីកី ហ្វាយនែន ម.ក	ផ្លូវជាតិលេខ២ ភូមិដើមផ្លៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ	តាកែវ	០៩២ ៦៨២ ៦៨០ / ០៨៨ ៥១៣ ៣៣៥៥
២១៣	មិត្តខ្មែរអភិវឌ្ឍន៍អមតៈ ម.ក	ភូមិព្រៃរំផង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ	តាកែវ	០១៦ ៩០០ ៣៥៥
២១៤	ស៊ី អេហ្វ អេ កី ហ្វេនដេសិន ម.ក	ផ្ទះលេខ២៤១ ផ្លូវលេខ២០៨ ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង	ស្វាយរៀង	០៤៤ ៩៤៥ ៥៥៣ / ០១៦ ៩៤៨ ៥៥៣
២១៥	អេស៊ីឌីស៊ី ហ្វាយនែន ម.ក	ភូមិរូបគោ សង្កាត់ព្រៃធ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង	ស្វាយរៀង	០៩៧ ៦៨៨ ៤៨១៥ / ០៩៣ ៣០២ ៤៨៤
២១៦	ហ៊ែប ហ្វាន ម.ក	ភូមិស្វាយត្រី សង្កាត់ស្វាយត្រី ក្រុងស្វាយរៀង ខេត្តស្វាយរៀង	ស្វាយរៀង	០១១ ៩១១ ៩៨៧ / ០៩២ ៩៥៦ ២៧០

បញ្ជីឈ្មោះគ្រឹះស្ថានឥណទានជនបទ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ល.រ	ឈ្មោះគ្រឹះស្ថានឥណទានជនបទ	សេសសន្ធានា	ស្ថានភាព-ខេត្ត	លេខផ្លូវសេដ្ឋកិច្ច
២១៧	មរតកយើង ហ្វាយនែន ម.ក	ភូមិសំរុងក្រោម ឃុំសំរុង ស/កព្រៃនប់ ខេត្តព្រះសីហនុ	ព្រះសីហនុ	០១៧ ៥០០ ៥១៤
២១៨	មរតក ហ្វាយនែនសល ម.ក	អគារលេខ២០៣ (ជាន់ទី២) ផ្លូវលេខ២៤៥ ភូមិភូមិ៦ សង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ	ភ្នំពេញ	០១៥ ៤២៨ ២៥៥ / ០៩៧ ៧៤២ ៨២៥៥
២១៩	កសិករវិកាយរុងរឿង ម.ក	អគារអិលអេសអាយ បន្ទប់អេហ្វ ៣.០១ (ជាន់ទី៣) មហាវិថី មិត្តភាព ភ្នំពេញ ហាណូយ (លេខ ១០១៩) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ២៨៥ ៧២០
២២០	កសិកម្មវិកាយ ម.ក	អគារអិលអេសអាយ បន្ទប់អេហ្វ ៣.០១ (ជាន់ទី៣) មហាវិថី មិត្តភាព ភ្នំពេញ ហាណូយ (លេខ ១០១៩) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៩ ៩៩៤ ៤២១
២២១	កំពង់ចាមអភិវឌ្ឍ ម.ក	អគារអិលអេសអាយ បន្ទប់អេហ្វ ៣.០១ (ជាន់ទី៣) មហាវិថី មិត្តភាព ភ្នំពេញ ហាណូយ (លេខ ១០១៩) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០១២ ៩៤៤ ៤៦៥
២២២	អភិវឌ្ឍន៍វិភាគជនបទ ម.ក	អគារអិលអេសអាយ បន្ទប់អេហ្វ ៣.០១ (ជាន់ទី៣) មហាវិថី មិត្តភាព ភ្នំពេញ ហាណូយ (លេខ ១០១៩) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	ភ្នំពេញ	០៩៥ ៧៧៧ ៨៥៥
២២៣	វីស៊ីស ហ្វាយនែន ម.ក	ភូមិត្រេះលេខ៣៥១ ផ្លូវលេខ១៦៣ កែង៤៧៨ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ	ភ្នំពេញ	០១៧ ៨៨៨ ៨២០ / ០១២ ៤៤៤ ៤៦២